

ធនាគារ ភ្នំពេញ ពាណិជ្ជ

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន និងរបាយការណ៍ប្រតិបត្តិការរបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

ធនាគារ ភ្នំពេញ ពាណិជ្ជ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទទី១២ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

មាតិកា

ទំព័រ

របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល

១ – ២

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម

៣

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរួម

៤

របាយការណ៍បម្រែបម្រួលមូលធនមិនពេញលេញរួម

៥

របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញរួម

៦

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយឡែក៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញដោយឡែក

៧

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញដោយឡែក

៨

របាយការណ៍បម្រែបម្រួលមូលធនមិនពេញលេញដោយឡែក

៩

របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញដោយឡែក

១០

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារ

១១ - ២២



**របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបន្ទះពេល
ជូនភាគទុនិក ធនាគារ ភ្នំពេញ ពាណិជ្ជ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម ដែលបានភ្ជាប់មកជាមួយ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ជេ & អេ (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនរួម”) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញ ដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយនឹងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិត ផ្សេងៗមិនពេញលេញរួម និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និងរបាយការណ៍បម្រែបម្រួល មូលធនមិនពេញលេញរួម និងដោយឡែករបស់ធនាគារ និងរបាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញរួម និងដោយ ឡែករបស់ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ព្រមទាំងកំណត់សម្គាល់ផ្សេងៗ រួមមានសេចក្តីសង្ខេបគោល ការណ៍គណនេយ្យសំខាន់ៗ និង កំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និង ដាក់បង្ហាញព័ត៌មានហិរញ្ញវត្ថុបន្ទះពេលមិនពេញលេញរបស់ក្រុមហ៊ុនរួម និងព័ត៌មានហិរញ្ញវត្ថុបន្ទះពេលមិនពេញលេញ ដោយឡែករបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ ហិរញ្ញវត្ថុបន្ទះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ជាក់នូវសេចក្តី សន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុបន្ទះពេលមិន ពេញលេញរួម និងដោយឡែករបស់ធនាគារនេះ ផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជា សម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ទះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួត ពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ទះពេល រួមមានការចោទជាសំណួរ ជាពិសេសចំពោះបុគ្គលិកដែលទទួលខុសត្រូវចំពោះ បញ្ហាផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ អនុលោមទៅតាមស្តង់ដារ សវនកម្មអន្តរជាតិនៃកម្ពុជា វិសាលភាពនៃការត្រួតពិនិត្យ មានទំហំតូចជាងការធ្វើសវនកម្ម ដូចនេះក្នុងការត្រួតពិនិត្យ យើង ខ្ញុំមិនអាចអះអាងថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្មទេ។



សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរួម និង ដោយឡែករបស់ធនាគារ ដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

២. ក្រុមហ៊ុន ប្រាយវ៉តអ៊ែរហាវខូកើស (ខេមបូឌា)

គុយ លីម
Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

ធនាគារ ភ្នំពេញ ពាណិជ្ជ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៣៦.៨៥៨.១០១	១៤៩.០៩១.០១៩	៣៦.២៧២.៤៥៥	១៤៦.៧២២.០៨០
សមតុល្យនៅធនាគារកណ្តាល		៧២.៥០៩.១៩០	២៩៣.២៩៩.៦៧៤	៧៣.២៩០.៣៦៦	២៩៦.៤៥៩.៥៣០
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		១០៩.៤១៧.៤៦៣	៤៤២.៥៩៣.៦៣៨	៩៩.៩៩៨.៦០៨	៤០៤.៤៩៤.៣៦៩
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល		៦០.២៨៤.៦៧៥	២៤៣.៨៥១.៥១០	៥៩.៥៣៥.២៥៥	២៤០.៨២០.១០៦
ឥណទានអតិថិជន	៦	៧២៣.៤៦៦.៨៦០	២.៩២៦.៤២៣.៤៤៨	៧២១.៣២២.០៦៩	២.៩១៧.៧៤៧.៧៦៩
មូលបត្រវិនិយោគ		៣.២៤៦.៦២២	១៣.១៣២.៥៨៦	៣.១៥៧.៩០៣	១២.៧៧៣.៧១៨
ទ្រព្យសកម្មអរូបី		៧.៥២៤.៧៩៦	៣០.៤៣៧.៨០០	៨.០២៨.៩២៨	៣២.៤៧៧.០១៤
ទ្រព្យសម្បត្តិ និងបរិក្ខារ		១៥.៩៧៥.១៣៤	៦៤.៦១៩.៤១៧	១៦.២៧៩.៧៥១	៦៥.៨៥១.៥៩៣
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	១១.៣១០.៦៣១	៤៥.៧៥១.៥០២	៩.៧៨០.១៨៤	៣៩.៥៦០.៨៤៤
ពន្ធពន្យារទ្រព្យសកម្ម		៥០២.១៤០	២.០៣១.១៥៦	២៣៧.០១០	៩៥៨.៧០៥
ទ្រព្យសកម្មផ្សេងៗ		៦.១៩៤.១០០	២៥.០៥៥.១៣៥	៥.២៩៥.៤៥៩	២១.៤២០.១៣២
ទ្រព្យសកម្មសរុប		១.០៤៧.២៨៩.៧១២	៤.២៣៦.២៨៦.៨៨៥	១.០៣៣.១៩៧.៩៨៨	៤.១៧៩.២៨៥.៨៦០
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		៨២.៤៧៣.០៥៨	៣៣៣.៦០៣.៥២០	៨៨.៥៦៥.៥៧៧	៣៥៨.២៤៧.៧៥៩
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៧២៣.៤៤៥.៣៦១	២.៩២៦.៣៣៦.៤៨៥	៧១៨.៣៤២.៩៦២	២.៩០៥.៦៩៧.២៨១
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		១.២៨១.៨៨១	៥.១៨៥.២០៩	៣.៥២២.៧១២	១៤.២៤៩.៣៧០
ប្រាក់កម្ចី		២៧.២៣៧.៧៨១	១១០.១៧៦.៨២៤	១៥.៤០៧.៤១០	៦២.៣២២.៩៧៣
មូលបត្របំណុលបានចេញផ្សាយ		១៩.៨៥៨.០៧៥	៨០.៣២៥.៩១៣	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២
បំណុលភក្តិសន្យា	៧	១១.៧៨០.៤៥៨	៤៧.៦៥១.៩៥៣	១០.១៨៩.៨៤១	៤១.២១៧.៩០៧
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		២១៣.០០០	៨៦១.៥៨៥	១៦៣.០០០	៦៥៩.៣៣៥
បំណុលផ្សេងៗ		១.៩៧៣.៥១៩	៧.៩៨២.៨៨៤	១.៥៣៨.៥៤៧	៦.២២៣.៤២៣
អនុបំណុល		២០.០៣៧.១២៨	៨១.០៥០.១៨៣	២០.០៣៧.១២៨	៨១.០៥០.១៨២
បំណុលសរុប		៨៨៨.៣០០.២៦១	៣.៥៩៣.១៧៤.៥៥៦	៨៧៧.៥៦០.៦៥១	៣.៥៤៩.៧៣២.៨៣២
មូលធន					
ដើមទុន		៩២.០០០.០០០	៣៧២.១៤០.០០០	៩២.០០០.០០០	៣៧២.១៤០.០០០
ទុនបម្រុងតាមច្បាប់		១០.៣៣៦.៧២២	៤៣.៧២៩.៨៤៧	១១.៦៨៣.១៦៧	៤៩.១៩៥.០៦៧
ចំណេញរក្សាទុក		៥៦.៦៥២.៧២៩	២២៩.២០៨.៨១២	៥១.៩៥៤.១៧០	២១០.១៣៧.៣៥៩
ទុនបម្រុងផ្សេងៗ		-	(១.៩៦៦.៣៣០)	-	(១.៩១៩.៣៩៨)
មូលធនសរុប		១៥៨.៩៨៩.៤៥១	៦៤៣.១១២.៣២៩	១៥៥.៦៣៧.៣៣៧	៦២៩.៥៥៣.០២៨
បំណុល និងមូលធនសរុប		១.០៤៧.២៨៩.៧១២	៤.២៣៦.២៨៦.៨៨៥	១.០៣៣.១៩៧.៩៨៨	៤.១៧៩.២៨៥.៨៦០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរួម
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់		១៧.៩០០.១២៨	៧២.៦៥៦.៦២១	១៦.៣០៥.៤២៦	៦៦.២៦៥.២៥២
ចំណាយការប្រាក់		(៧.២៨០.៧៩៨)	(២៩.៥៥២.៧៥៩)	(៦.២៤៩.៩៩៣)	(២៥.៣៩៩.៩៧២)
ចំណូលការប្រាក់សុទ្ធ		១០.៦១៩.៣៣០	៤៣.១០៣.៨៦២	១០.០៥៥.៤៣៣	៤០.៨៦៥.២៨០
ចំណូលកម្រៃជើងសា		៧៤៦.៣៨៩	៣.០២៩.៥៩៣	៦៥៨.៤៨៩	២.៦៧៦.០៩៩
ចំណាយកម្រៃជើងសា		(២៦១.៨៤១)	(១.០៦២.៨១៣)	(៣១៦.៩១១)	(១.២៨៧.៩២៦)
ចំណូលកម្រៃជើងសាសុទ្ធ		៤៨៤.៥៤៨	១.៩៦៦.៧៨០	៣៤១.៥៧៨	១.៣៨៨.១៧៣
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះ					
ទ្រព្យសកម្មហិរញ្ញវត្ថុ	៨	(១.៧៩៤.៤៣៦)	(៧.២៨៣.៦១៥)	(២៣៩.៣២៧)	(៩៧២.៦២៥)
ចំណេញផ្សេងៗ - សុទ្ធ		៦៤.៧៣០	២៦២.៧៣៩	៣២០.៤១៦	១.៣០២.១៧១
ចំណូលប្រតិបត្តិការផ្សេងៗ		៣០០.៩២០	១.២២១.៤៣៤	១០.៤៩៦	៤២.៦៥៦
ចំណូល/(ខាត)ប្រតិបត្តិការផ្សេងៗសុទ្ធ		(១.៤២៨.៧៨៦)	(៥.៧៩៩.៤៤២)	៩១.៥៨៥	៣៧២.២០២
ចំណាយបុគ្គលិក		(១.៨៣៩.១៣៥)	(៧.៤៦៥.០៤៩)	(២.១៣៣.៧៨២)	(៨.៦៧១.៦៩០)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់					
ទ្រព្យសកម្មអរូបី		(១.៨៨៦.៣៨៥)	(៧.៦៥៦.៨៣៧)	(១.៧៦៧.៨៩៦)	(៧.១៨៤.៧២៩)
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៧២៣.០៩៤)	(៦.៩៩៤.០៣៩)	(១.៥១២.៦១៦)	(៦.១៤៧.២៧១)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៤.២២៦.៤៧៨	១៧.១៥៥.២៧៥	៥.០៧៤.៣០២	២០.៦២១.៩៦៥
ចំណាយពន្ធលើប្រាក់ចំណូល		(៨៧៤.៣៦៤)	(៣.៥៤៩.០៤៣)	(១.២០៦.៣១០)	(៤.៩០២.៤៤៤)
ចំណេញក្នុងការិយបរិច្ឆេទ		៣.៣៥២.១១៤	១៣.៦០៦.២៣២	៣.៨៦៧.៩៩២	១៥.៧១៩.៥២១
លទ្ធផលលម្អិតផ្សេងៗ					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤៤.៧៣៨)	-	(៦៤៣.៤៩៨)
		-	(៤៤.៧៣៨)	-	(៦៤៣.៤៩៨)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប		៣.៣៥២.១១៤	១៣.៥៦១.៤៩៤	៣.៨៦៧.៩៩២	១៥.០៧៦.០២៣
ចំណេញសរុបរបស់ម្ចាស់ធនាគារ		៣.៣៥២.១១៤	១៣.៦០៦.២៣២	៣.៨៦៧.៩៩២	១៥.៧១៩.៥២១
លទ្ធផលលម្អិតសរុបរបស់ម្ចាស់ធនាគារ		៣.៣៥២.១១៤	១៣.៥៦១.៤៩៤	៣.៨៦៧.៩៩២	១៥.០៧៦.០២៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

របាយការណ៍បម្រែបម្រួលមូលធនមិនពេញលេញរួម សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

	របស់ម្ចាស់ក្រុមហ៊ុនរួម									
	ដើមទុន		ទុនបម្រុងតាមច្បាប់		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៨០.០០០.០០០	៣២៦.០០០.០០០	៨.២៥២.៨១១	៣៥.២០៩.៥០៦	៥០.២៤៦.៦៧២	២០៣.១៧៥.៨៨៩	-	-	១៣៨.៤៩៩.៤៨៣	៥៦៤.៣៨៥.៣៩៥
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៨៦៧.៩៩២	១៥.៧១៩.៥២១	-	-	៣.៨៦៧.៩៩២	១៥.៧១៩.៥២១
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	(៦៤៣.៤៩៨)	-	(៦៤៣.៤៩៨)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៨៦៧.៩៩២	១៥.៧១៩.៥២១	-	(៦៤៣.៤៩៨)	៣.៨៦៧.៩៩២	១៥.០៧៦.០២៣
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖										
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	-	-	១.១២៥.៨១០	៤.៥៧៥.២៩២	(១.១២៥.៨១០)	(៤.៥៧៥.២៩២)	-	-	-	-
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	(៨៨០.០០០)	-	-	-	-	-	-	-	(៨៨០.០០០)
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	(៨៨០.០០០)	១.១២៥.៨១០	៤.៥៧៥.២៩២	(១.១២៥.៨១០)	(៤.៥៧៥.២៩២)	-	-	-	(៨៨០.០០០)
សមតុល្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	<u>៨០.០០០.០០០</u>	<u>៣២៥.១២០.០០០</u>	<u>៩.៣៧៨.៦២១</u>	<u>៣៩.៧៨៤.៧៩៨</u>	<u>៥២.៩៨៨.៨៦៤</u>	<u>២១៤.៣២០.១១៨</u>	<u>-</u>	<u>(៦៤៣.៤៩៨)</u>	<u>១៤២.៣២៧.៤៧៥</u>	<u>៥៧៨.៥៨១.៤១៨</u>
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៩២.០០០.០០០	៣៧២.១៤០.០០០	១១.៦៨៣.១៦៧	៤៩.១៩៥.០៦៧	៥១.៩៥៤.១៧០	២១០.១៣៧.៣៥៩	-	(១.៩១៩.៣៩៨)	១៥៩.៦៣៧.៣៣៧	៦២៩.៥៥៣.០២៨
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៣៥២.១១៤	១៣.៦០៦.២៣៣	-	-	៣.៣៥២.១១៤	១៣.៦០៦.២៣៣
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	(៤៦.៩៣២)	-	(៤៦.៩៣២)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៣៥២.១១៤	១៣.៦០៦.២៣៣	-	(៤៦.៩៣២)	៣.៣៥២.១១៤	១៣.៥៥៩.៣០១
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖										
ផ្ទេរពីទុនបម្រុងតាមច្បាប់ទៅចំណេញរក្សាទុក	-	-	(១.៣៤៦.៤៤៥)	(៥.៤៦៥.២២០)	១.៣៤៦.៤៤៥	៥.៤៦៥.២២០	-	-	-	-
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	-	(១.៣៤៦.៤៤៥)	(៥.៤៦៥.២២០)	១.៣៤៦.៤៤៥	៥.៤៦៥.២២០	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	<u>៩២.០០០.០០០</u>	<u>៣៧២.១៤០.០០០</u>	<u>១០.៣៣៦.៧២២</u>	<u>៤៣.៧២៩.៨៤៧</u>	<u>៥៣.៣០០.៦១៥</u>	<u>២២៥.៧៤៦.៥៨៩</u>	<u>-</u>	<u>(១.៩៦៦.៣៣០)</u>	<u>១៥៨.០២៩.០២៩</u>	<u>៦៤៣.១១២.៣២៩</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញរួម
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤.២២៦.៤៧៨	១៧.១៥៥.២៧៦	៥.០៧៤.៣០២	២០.៦២១.៩៦៥
<i>និយ័តកម្ម៖</i>				
សំវិធានធនសម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	៥០.០០០	២០២.៩៥០	៤៩.២២៨	២០០.០៦៣
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	១.៨៨៦.៣៨៥	៧.៦៥៦.៨៣៧	១.៧៦៧.៨៩៦	៧.១៨៤.៧២៩
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	១.៧៩៤.៤៣៦	៧.២៨៣.៦១៥	២៣៩.៣២៧	៩៧២.៦២៥
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រវិនិយោគ	(២៣.១០២)	(៩៣.៧៧១)	-	-
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្រ				
បំណុល	៧៦.១៨៣	៣០៩.២២៧	-	-
ចំណូលការប្រាក់	(១៧.៩០០.១២៨)	(៧២.៦៥៦.៦២១)	(១៦.៣០៥.៤២៦)	(៦៦.២៦៥.២៥២)
ចំណាយការប្រាក់	៧.២៨០.៧៩៨	២៩.៥៥២.៧៥៩	៦.២៤៩.៩៩៤	២៥.៣៩៩.៩៧២
<i>បញ្ចប់ប្រែប្រួលដើមទុនបង្វិល៖</i>				
ទុនបម្រុងកាតព្វកិច្ចប្រាក់បញ្ញើ	(៧៦៩.៨៥៧)	(៣.១២៤.៨៥០)	(៥.១៩៤.៣៩៤)	(២១.១១០.០១៧)
ឥណទានអតិថិជន	(៣.៦១០.២០៨)	(១៤.៦៥៣.៨៣៤)	(២៥.៥៥៥.០០៤)	(១០៣.៨៥៥.៥៣៦)
ទ្រព្យសកម្មផ្សេងៗ	(៨៩៨.៦៤២)	(៣.៦៤៧.៥៨៨)	(៧៥៣.៣៦៤)	(៣.០៦១.៦៧១)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៦.៦១៣.២១៤)	(២៦.៨៤៣.០៣៦)	១៨.២៤៣.៤៦៦	៧៤.១៤១.៤៤៦
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	៥.៤៤៩.៤៨០	២២.១១៩.៤៣៩	(៩.៩២០.៤៤៣)	(៤០.៣១៦.៦៨០)
បំណុលផ្សេងៗ	៤០៣.៥៦៣	១.៦៣៨.០៦២	(៤៨៣.៧០៥)	(១.៩៦៥.៧៧៧)
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ	(៨.៦៤៧.៨២៨)	(៣៥.១០១.៥៣៥)	(២៦.៥៨៨.១២៣)	(១០៨.០៥៤.១៣៣)
ការប្រាក់បានទទួល	១៧.១៣៣.២៥៦	៦៩.៥៤៣.៨៨៦	១៦.១៦៤.៩៧២	៦៥.៦៩៤.៤៤៦
ការប្រាក់បានបង់	(៧.០៦៥.៤៥៥)	(២៨.៦៩០.៨៥៩)	(៥.៧៧២.៣៩៤)	(២៣.៤៥៩.០០៩)
ពន្ធលើប្រាក់ចំណូលបានបង់	(៣.៣៨០.៣២៥)	(១៣.៧២០.៧៣៩)	(១៩៣.៨៧៦)	(៧៨៧.៩១២)
លំហូរសាច់ប្រាក់ចេញសុទ្ធបានពីសកម្មភាពប្រតិបត្តិការ	(១.៩៦៣.៣៥២)	(៧.៩៦៩.២៤៧)	(១៦.៣៨៩.៤២១)	(៦៦.៦០៦.៦០៨)
លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៤៧៤.៤៦០)	(១.៩២៥.៨៣៣)	(៧៧៧.០៤៤)	(៣.១៥៧.៩០៧)
ការទិញទ្រព្យសកម្មអរូបី	(៨.២៥០)	(៣៣.៤៨៧)	(៦៣៧.៨៨៧)	(២.៥៩២.៣៧៣)
ការទូទាត់សម្រាប់ការទិញមូលបត្រវិនិយោគ	-	-	១៣.៤៤០	៥៤.៦២០
ការដាក់មូលបត្រអាជ្ញាប័ណ្ណប្រាក់នៅធនាគារកណ្តាល	(១៤.១៥៧.០០០)	(៥៧.៤៦៣.២៦៣)	(៧.៥៨០.០០០)	(៣០.៨០៥.១២០)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៧.៤២០.១៧៤	៣០.១១៨.៤៨៦	(៩.០០០.០០០)	(៣៦.៥៧៦.០០០)
លំហូរសាច់ប្រាក់ចេញសុទ្ធបានពីសកម្មភាពវិនិយោគ	(៧.២១៩.៥៣៦)	(២៩.៣០៤.០៩៧)	(១៧.៩៤៦.៤៩១)	(៧៣.០៧៦.៧៨០)
លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន				
លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន				
ភាគលាភបានបង់	-	-	(៨៦០.០០០)	(៣.៤៩៥.០៤០)
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥.៧៦៧.៤៣០	៦៣.៩៩៩.៩៩៨	៧.០៧១.៩៣៣	២៨.៧៤០.៣៣៦
ការទូទាត់សងប្រាក់កម្ចី	(៣.៩៨៧.៣៦៧)	(១៦.១៨៤.៧២៣)	-	-
ការបង់ប្រាក់ដើមនៃកតិកាសន្យា	(៥៣៤.៧៥៧)	(២.១៧០.៥៧៩)	(៥៦៩.៨៨៩)	(២.៣១៦.០២៩)
លំហូរសាច់ប្រាក់ចូលសុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន	១១.២៤៥.៣០៦	៤៥.៦៤៤.៦៩៦	៥.៦៤១.០៤៤	២២.៩២៩.២៦៧
កំណើន/(កំហុយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	២.០៦២.៤១៨	៨.៣៧១.៣៥២	(២៨.៧២៨.៨៦៨)	(១១៦.៧៥៤.១២១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	១១០.៩៧៣.៨៥០	៤៤៨.៨៥៩.២២៣	៩៨.២៦២.០៣៨	៣៩៧.៤៦៩.៩៣៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៨.៨៧១)	-	២.២៨៤.១៨៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	១១៣.០៣៦.២៦៨	៤៥៧.២៣១.៧០៤	៦៩.៥៣៣.១៧០	២៨៣.០០០.០០២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ក្រុមហ៊ុន ពាណិជ្ជ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញដោយឡែក
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៣៦.៨៥៨.១០១	១៤៩.០៩១.០១៩	៣៦.២៧២.៤៥៥	១៤៦.៧២២.០៨០
សមតុល្យនៅធនាគារកណ្តាល		៧២.៥០៩.១៩០	២៩៣.២៩៩.៦៧៤	៧៣.២៩០.៣៦៦	២៩៦.៤៥៩.៥៣០
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		១០៩.៤១៧.៤៦៤	៤៤២.៥៩៣.៦៤២	៩៩.៩៩៨.៦០៩	៤០៤.៤៩៤.៣៧៣
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល		៦០.២៨៤.៦៧៥	២៤៣.៨៥១.៥១០	៥៩.៥៣៥.២៥៥	២៤០.៨២០.១០៦
ឥណទានអតិថិជន	៦	៧២៩.៦៩៦.៩៩៥	២.៩៥១.៦២៤.៣៤៥	៧២៧.៥៥៣.៦៣៤	២.៩៤២.៩៥៤.៤៥០
មូលបត្រវិនិយោគ		៣.២៤៦.៦២២	១៣.១៣២.៥៨៦	៣.១៥៧.៩០៣	១២.៧៧៣.៧១៨
វិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០.០០០	១.៩៨២.០៥០	៤៩០.០០០	១.៩៨២.០៥០
ទ្រព្យសកម្មអរូបី		៧.៥២៤.៧៩៦	៣០.៤៣៧.៨០០	៨.០២៨.៩២៨	៣២.៤៧៧.០១៤
ទ្រព្យសម្បត្តិ និងបរិក្ខារ		៩.៣៣៥.២៤៦	៣៧.៧៦១.០៧០	៩.៦៣៦.៨៣៤	៣៨.៩៨០.៩៩៤
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	២០.៣០៧.១៣៩	៨២.១៤២.៣៧៧	១៨.៩៤០.២៦៣	៧៦.៦១៣.៣៦៤
ពន្ធពន្យារទ្រព្យសកម្ម		៦៤៦.១៦៩	២.៦១៣.៧៥៤	៣៧១.៨៦៣	១.៥០៤.១៨៦
ទ្រព្យសកម្មផ្សេងៗ		៦.១៩២.៥៦០	២៥.០៤៨.៩០៥	៥.២៩៣.៩១៩	២១.៤១៣.៩០២
ទ្រព្យសកម្មសរុប		១.០៥៦.៥០៨.៩៩៧	៤.២៧៣.៥៧៨.៧៣២	១.០៤២.៥៧០.០២៩	៤.២១៧.១៩៥.៧៦៧
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		៨២.៤៧៣.០៥៨	៣៣៣.៦០៣.៥២០	៨៨.៥៦៥.៥៧៧	៣៥៨.២៤៧.៧៥៩
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៧២៣.៦១៩.៤៣១	២.៩២៧.០៤០.៥៩៩	៧១៨.៤៤៦.៧៦៥	២.៩០៦.១១៧.១៦៥
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		១.២៨៧.៩៦៨	៥.២០៩.៨៣១	៣.៤៧៨.៧០៨	១៤.០៧១.៣៧៤
ប្រាក់កម្ចី		២៧.២៣៧.៧៨១	១១០.១៧៦.៨២៤	១៥.៤០៧.៤១០	៦២.៣២២.៩៧៣
មូលបត្របំណុលបានចេញផ្សាយ		១៩.៨៥៨.០៧៥	៨០.៣២៥.៩១៣	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២
បំណុលភកិសន្យា	៧	២១.៥៦៨.០៥៥	៨៧.២៤២.៧៨២	២០.០៩៤.១៤៦	៨១.២៨០.៨២១
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		២១៣.០០០	៨៦១.៥៨៥	១៦៣.០០០	៦៥៩.៣៣៥
បំណុលផ្សេងៗ		១.៩៦៥.៣០៩	៧.៩៤៩.៦៧៥	១.៥៣០.២៩០	៦.១៩០.០២៣
អនុបំណុល		២០.០៣៧.១២៨	៨១.០៥០.១៨៣	២០.០៣៧.១២៨	៨១.០៥០.១៨២
បំណុលសរុប		៨៩៨.២៥៩.៨០៥	៣.៦៣៣.៤៦០.៩១២	៨៨៧.៥១៦.៤៩៨	៣.៥៩០.០០៤.២៣៤
មូលធន					
ដើមទុន		៩២.០០០.០០០	៣៧២.១៤០.០០០	៩២.០០០.០០០	៣៧២.១៤០.០០០
ទុនបម្រុងតាមច្បាប់		១០.៣៩៦.៣៩០	៤៣.៩៥៦.១៧៧	១១.៧៤៤.១២៤	៤៩.៤២៦.៦២៩
ចំណេញរក្សាទុក		៥៥.៨៥២.៧៦២	២២៥.៩៦៧.៨៧៨	៥១.៣០៩.៤០៧	២០៧.៥២៦.៤០១
ទុនបម្រុងផ្សេងៗ		-	(១.៩៤៦.២៣៥)	-	(១.៩០១.៤៩៧)
មូលធនសរុប		១៥៨.២៤៥.១៥២	៦៤០.១១៧.៨២០	១៥៥.០៥៣.៥៣១	៦២៧.១៩១.៥៣៣
បំណុល និងមូលធនសរុប		១.០៥៦.៥០៨.៩៩៧	៤.២៧៣.៥៧៨.៧៣២	១.០៤២.៥៧០.០២៩	៤.២១៧.១៩៥.៧៦៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**របាយការណ៍ចំណេញខាត និងលទ្ធផលលម្អិតផ្សេងៗនៃពេញលេញដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៨.០២៩.៩៨៨	៧៣.១៨៣.៧២២	១៦.៤៣៦.៤៤៥	៦៦.៧៩៧.៧១២
ចំណាយការប្រាក់	(៧.៣៧៣.៥៩៤)	(២៩.៩២៩.៤១៨)	(៦.៣០៧.២៤៤)	(២៥.៦៣២.៦៤០)
ចំណូលការប្រាក់សុទ្ធ	១០.៦៥៦.៣៩៤	៤៣.២៥៤.៣០៤	១០.១២៩.២០១	៤១.១៦៥.០៧២
ចំណូលកម្រៃជើងសារ	៧៤៦.៣៨៩	៣.០២៩.៥៩៣	៦៥៨.៤៨៩	២.៦៧៦.០៩៩
ចំណាយកម្រៃជើងសារ	(២៦១.៨៤១)	(១.០៦២.៨១៣)	(៣១៦.៩១១)	(១.២៨៧.៩២៦)
ចំណូលកម្រៃជើងសារសុទ្ធ	៤៨៤.៥៤៨	១.៩៦៦.៧៨០	៣៤១.៥៧៨	១.៣៨៨.១៧៣
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះ				
ទ្រព្យសកម្មហិរញ្ញវត្ថុ	៨	(១.៧៩៥.៧២៥)	(៧.២៨៨.៨៤៨)	(២៣៩.៦១០)
ចំណេញផ្សេងៗ-សុទ្ធ		៧៩.៣៦៣	៣២២.១៣៤	១.៣០២.១៧១
ចំណូលប្រតិបត្តិការផ្សេងៗ		៣០០.៩២០	១.២២១.៤៣៤	១០.៤៩៦
ចំណេញ/(ខាត)ប្រតិបត្តិការផ្សេងៗសុទ្ធ	(១.៤១៥.៤៤២)	(៥.៧៨៥.២៨០)	៩១.៣០២	៣៧១.០៥២
ចំណាយបុគ្គលិក	(១.៨៣៩.១៣៥)	(៧.៤៦៥.០៤៩)	(២.១៣៣.៧៨២)	(៨.៦៧១.៦៩០)
លៃសំទ្រព្យសម្បត្តិ និងបរិក្ខារ និងលៃសំ				
ទ្រព្យសកម្មអរូបី	(២.០៤៦.៩២៨)	(៨.៣០៨.៤៨០)	(១.៨៦១.៤៧៣)	(៧.៥៦៥.០២៦)
ចំណាយប្រតិបត្តិការផ្សេងៗ	(១.៧៧៨.៦២៩)	(៧.២១៩.៤៥៥)	(១.៤០៨.១៩២)	(៥.៧២២.៨៩២)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤.០៦០.៨០៨	១៦.៤៨២.៨២០	៥.១៨៨.៦៣៤	២០.៩៦៤.៦៨៩
ចំណាយពន្ធលើប្រាក់ចំណូល	(៨៦៥.១៨៧)	(៣.៥១១.៧៩៤)	(១.១៩៩.៩៨៣)	(៤.៨៧៦.៧៣១)
ចំណេញក្នុងការិយបរិច្ឆេទ	៣.១៩៥.៦២១	១២.៩៧១.០២៦	៣.៩៨៨.៦៥១	១៦.០៨៧.៩៥៨
លទ្ធផលលម្អិតផ្សេងៗ				
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៤.៧៣៨)	-	(២៦៦.៧៨៨)
	-	(៤៤.៧៣៨)	-	(២៦៦.៧៨៨)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប	៣.១៩៥.៦២១	១២.៩២៦.២៨៧	៣.៩៨៨.៦៥១	១៥.៨២១.១៧០
ចំណេញសរុបរបស់ម្ចាស់ធនាគារ	៣.១៩៥.៦២១	១២.៩៧១.០២៥	៣.៩៨៨.៦៥១	១៦.០៨៧.៩៥៨
លទ្ធផលលម្អិតសរុបរបស់ម្ចាស់ធនាគារ	៣.១៩៥.៦២១	១២.៩២៦.២៨៧	៣.៩៨៨.៦៥១	១៥.៨២១.១៧០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

	របស់ម្ចាស់ធនាគារ									
	ដើមទុន		ទុនបម្រុងគាមច្បាប់		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ឡូត៍រោងចក្រ	កាន់រៀល	ឡូត៍រោងចក្រ	កាន់រៀល	ឡូត៍រោងចក្រ	កាន់រៀល	ឡូត៍រោងចក្រ	កាន់រៀល	ឡូត៍រោងចក្រ	កាន់រៀល
សរុបតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៨០.០០០.០០០	៣២៦.០០០.០០០	៨.៣១៤.៨២០	៣៥.៤៤៥.៣៥៧	៤៩.៧៩២.៩៨៩	២០១.៣៤៣.៩៦៥	-	-	១៣៨.១០៧.៨០៩	៥៦២.៧៨៩.៣២២
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៩៥៨.៦៥១	១៦.០៨៧.៩៥៨	-	-	៣.៩៥៨.៦៥១	១៦.០៨៧.៩៥៨
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	(២៦៦.៧៨៨)	-	(២៦៦.៧៨៨)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៩៥៨.៦៥១	១៦.០៨៧.៩៥៨	-	(២៦៦.៧៨៨)	៣.៩៥៨.៦៥១	១៥.៨២១.១៧០
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖										
ធ្វើពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	-	-	១.១២៥.៥២៦	៤.៥៧៤.១៣៨	(១.១២៥.៥២៦)	(៤.៥៧៤.១៣៨)	-	-	-	-
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	(៤០០.០០០)	-	-	-	-	-	-	-	(៤០០.០០០)
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	-	(៤០០.០០០)	១.១២៥.៥២៦	៤.៥៧៤.១៣៨	(១.១២៥.៥២៦)	(៤.៥៧៤.១៣៨)	-	-	-	(៤០០.០០០)
សរុបតុល្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	<u>៨០.០០០.០០០</u>	<u>៣២៥.៦០០.០០០</u>	<u>៩.៤៤០.៣៤៦</u>	<u>៤០.០១៩.៤៩៥</u>	<u>៥២.៦៦៦.១១៤</u>	<u>២១២.៨៥៧.៧៨៥</u>	<u>-</u>	<u>(២៦៦.៧៨៨)</u>	<u>១៤២.០៦៦.៤៦០</u>	<u>៥៧៨.២១០.៤៩២</u>
សរុបតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៩២.០០០.០០០	៣៧២.១៤០.០០០	១១.៧៤៤.១២៤	៤៩.៤២៦.៦២៩	៥១.៣០៩.៤០៧	២០៧.៥២៦.៤០១	-	(១.៩០១.៤៩៧)	១៥៥.០៥៣.៥៣១	៦២៧.១៩១.៥៣៣
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៣.១៩៥.៦២១	១២.៩៧១.០២៥	-	-	៣.១៩៥.៦២១	១២.៩៧១.០២៥
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	(៤៤.៧៣៨)	-	(៤៤.៧៣៨)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	៣.១៩៥.៦២១	១២.៩៧១.០២៥	-	(៤៤.៧៣៨)	៣.១៩៥.៦២១	១២.៩២៦.២៨៧
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖										
ធ្វើពីទុនបម្រុងតាមច្បាប់ទៅចំណេញរក្សាទុក	-	-	(១.៣៤៧.៧៣៤)	(៥.៤៧០.៤៥២)	១.៣៤៧.៧៣៤	៥.៤៧០.៤៥២	-	-	-	-
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	-	-	(១.៣៤៧.៧៣៤)	(៥.៤៧០.៤៥២)	១.៣៤៧.៧៣៤	៥.៤៧០.៤៥២	-	-	-	-
សរុបតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	<u>៩២.០០០.០០០</u>	<u>៣៧២.១៤០.០០០</u>	<u>១០.៣៩៦.៣៩០</u>	<u>៤៣.៩៥៦.១៧៧</u>	<u>៥៥.៨៥២.១៤២</u>	<u>២២៥.៩៩៧.៨៧៨</u>	<u>-</u>	<u>(១.៩៤៦.២៣៥)</u>	<u>១៥៨.២៤៩.១៥២</u>	<u>៦៤០.១១៧.៨២០</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**របាយការណ៍លំហូរសាច់ប្រាក់មិនពេញលេញដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៤.០៦០.៨០៨	១៦.៤៨២.៨១៩	៥.១៥៨.៦៣៤	២០.៩៦៤.៦៨៩
<i>និយ័តកម្ម៖</i>				
សំវិធានធនសម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	៥០.០០០	២០២.៩៥០	៤៩.២២៨	២០០.០៦៣
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២.០៤៦.៩២៨	៨.៣០៨.៤៨០	១.៨៦១.៤៧៣	៧.៥៦៥.០២៦
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	១.៧៩៥.៧២៥	៧.២៨៨.៨៤៨	២៣៩.៦១០	៩៧៣.៧៧៥
ខាតពីការប្តូរប្រាក់ប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រវិនិយោគ	(២៣.១០២)	(៩៣.៧៧១)	-	-
ខាតពីការប្តូរប្រាក់ប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល	៧៦.១៨៣	៣០៩.២២៧	-	-
ចំណូលការប្រាក់	(១៨.០២៩.៩៨៨)	(៧៣.១៨៣.៧២២)	(១៦.៤៣៦.៤៤៥)	(៦៦.៧៩៧.៧១២)
ចំណាយការប្រាក់	៧.៣៧៣.៥៩៤	២៩.៩២៩.៤១៨	៦.៣០៧.២៤៥	២៥.៦៣២.៦៤០
<i>បរិបូរណ៍ដើមទុនបង្វិល៖</i>				
ទុនបម្រុងកាតព្វកិច្ចប្រាក់បញ្ញើ	(៧៦៩.៨៨៧)	(៣.១២៤.៨៥០)	(៥.១៩៤.៣៩៤)	(២១.១១០.០១៧)
ឥណទានអតិថិជន	(៣.៦១០.២០៨)	(១៤.៦៥៣.៨៣៤)	(២៥.៥៥៥.០០៤)	(១០៣.៨៥៥.៥៣៦)
ទ្រព្យសកម្មផ្សេងៗ	(៨៩៨.៦៤១)	(៣.៦៤៧.៥៨៤)	(៨៨៣.៦២៩)	(៣.៥៩១.០៦៨)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៦.៦១៣.២១៤)	(២៦.៨៤៣.០៣៦)	១៨.២៤៣.៤៦៦	៧៤.១៤១.៤៤៦
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	៥.៥១៩.៧៤៦	២២.៤០៤.៦៤៩	(៩.៩៦៤.២២០)	(៤០.៤៩៤.៥៩០)
បំណុលផ្សេងៗ	៤០៣.៦១០	១.៦៣៨.២៥៣	(៤២២.៥៩៧)	(១.៧១៧.៤៣៤)
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ	(៨.៦១៨.៤១៦)	(៣៤.៩៨២.១៥៣)	(២៦.៥៩៦.៦៣៣)	(១០៨.០៨៨.៧១៨)
ការប្រាក់បានទទួល	១៧.២៦៣.២៥៧	៧០.០៧១.៥៦០	១៦.២៩៥.៩៩១	៦៦.២២៦.៩០៧
ការប្រាក់បានបង់	(៧.១៦១.២៥១)	(២៩.០៦៧.៥១៨)	(៥.៨២៩.៦៤៥)	(២៣.៦៩៦.៦៧៧)
ពន្ធលើប្រាក់ចំណូលបានបង់	(៣.៣៣០.២៣៣)	(១៣.៥១៧.៤១៦)	(១៩៣.៨៧៦)	(៧៨៧.៩១២)
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពប្រតិបត្តិការ	(១.៨៤៦.៦៤២)	(៧.៤៩៥.៥២៧)	(១៦.៣២៤.១៦៩)	(៦៦.៣៤១.៤០០)
លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៤៧៤.៤៦០)	(១.៩២៥.៨៣៣)	(៧៧៧.០៤៤)	(៣.១៥៧.៩០៧)
ការទិញទ្រព្យសកម្មអរូបី	(៨.២៥០)	(៣៣.៤៨៧)	(៦៣៧.៨៨៧)	(២.៥៩២.៣៧៣)
ការទូទាត់សម្រាប់ការទិញមូលបត្រវិនិយោគ	-	-	១៣.៤៤០	៥៤.៦២០
ការដាក់មូលបត្រអាចផ្តល់ផ្លូវដូចជាធនាគារកណ្តាល	(១៤.១៥៧.០០០)	(៥៧.៤៦៣.២៦៣)	(៧.៥៨០.០០០)	(៣០.៨០៥.១២០)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៧.៤២០.១៧៤	៣០.១១៨.៤៨៦	(៩.០០០.០០០)	(៣៦.៥៧៦.០០០)
លំហូរសាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(៧.២១៩.៥៣៦)	(២៩.៣០៨.០៩៧)	(១៧.៩៨១.៤៩១)	(៧៣.០៧៦.៧៨០)
លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន				
ភាគលាភបានបង់	-	-	(៨៦០.០០០)	(៣.៤៩៥.០៤០)
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥.៧៦៧.៤៣០	៦៣.៩៩៩.៩៩៨	៧.០៧១.៩៣៣	២៨.៧៤០.៣៣៦
ការទូទាត់សងប្រាក់កម្ចី	(៣.៩៨៧.៣៦៧)	(១៦.១៨៤.៧២៣)	-	-
ការបង់ប្រាក់ដើមនៃកតិកាសន្យា	(៦៥១.៤៦៦)	(២.៦៤៤.៣០០)	(៦៣៥.១៨៧)	(២.៥៨១.២៣៧)
លំហូរសាច់ប្រាក់ចូលសុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន	១១.១២៨.៥៩៧	៤៥.១៧០.៩៧៥	៥.៥៧៦.៧៨៦	២២.៦៦៤.០៥៩
កំណើន/(តំហាយ) សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	២.០៦២.៤១៨	៨.៣៧១.៣៥១	(២៨.៧២៨.៨៦៨)	(១១៦.៧៥៤.១២១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ	១១០.៩៧៧.៨៥០	៤៤៨.៨៨៩.២២៣	៩៨.២៦២.០៣៨	៣៩៧.៤៦៩.៩៣៦
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	(២៨.៨៧០)	-	២.២៨៤.១៨៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	១១៣.០៣៦.២៦៨	៤៥៧.២៣១.៧០៤	៩៨.៥៣៣.១៧០	២៨៣.០០០.០០២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២២ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

១. ព័ត៌មានទូទៅ

ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា “ធនាគារ”) ដែលមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៥៧៩៤ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ហើយបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) ដើម្បីអនុវត្តប្រតិបត្តិការធនាគារដែលអនុវត្តចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨។ ធនាគារចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។

សកម្មភាពចម្បងរបស់ធនាគារគឺផ្តល់គ្រប់ផ្នែកទាំងអស់នៃអាជីវកម្មធនាគារ និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ធនាគារមានការិយាល័យកណ្តាល និង ១៦ សាខា នៅក្នុងរាជធានីភ្នំពេញ និង ៧ សាខា នៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពត។

ក្រុមហ៊ុន ស្ថាប័ន & ក្រុម ខេម (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) គឺជាក្រុមហ៊ុនឯកជនមានកម្រិត ដែលមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៣២៧៦ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺទិញ លក់ ជួល និងប្រតិបត្តិការអចលនវត្ថុដែលជាទ្រព្យផ្ទាល់ខ្លួន ឬជួល និងអភិវឌ្ឍគម្រោងសាងសង់សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនរួម។

ការិយាល័យចុះបញ្ជីរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ហៅកាត់ថា “ក្រុមហ៊ុនរួម”) ស្ថិតនៅអគារលេខ ២១៧ មហាវិថីព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ២០១៩ ធនាគារបានស្នើសុំផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “CSX”) និងនិយ័តកម្មមូលបត្រកម្ពុជា (ហៅកាត់ថា “SECC”) ដើម្បីចុះបញ្ជីសញ្ញាបណ្ណអាជីវកម្មក្នុងផ្សារមូលបត្រកម្ពុជា។ សំណើនេះត្រូវបានអនុម័យដោយផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារនេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារ ត្រូវបានត្រួតពិនិត្យសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារនេះមិនរួមបញ្ចូលនូវកំណត់សម្គាល់ទាំងអស់ ដែលត្រូវបានបង្ហាញ ជាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ធនាគារ ដែលបានធ្វើសវនកម្មទេ។ ដូចនេះ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបចន្លោះពេលរួម និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលការណ៍គណនេយ្យក្នុងការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ។

របាយការណ៍ជាភាសាអង់គ្លេសនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកនេះត្រូវបានរៀបចំឡើងចេញពីព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយកព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម និងដោយឡែកជាភាសាខ្មែរជាគោល។

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនរួមបានអនុវត្ត

មានស្តង់ដារវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ដូចខាងក្រោម៖

- សម្បទានសម្រាប់ការជួលពាក់ព័ន្ធនឹង COVID-19 – វិសោធនកម្ម CIFRS 16
- កំណែទម្រង់អត្រាការប្រាក់គោល - ដំណាក់កាលទី២ - វិសោធនកម្ម CIFRS 9, CIAS 39, CIFRS 7, និង CIFRS 16

វិសោធនកម្មស្តង់ដារគណនេយ្យទាំងនោះ មិនមានផលប៉ះពាល់ចំពោះក្រុមហ៊ុនរួម ឬធនាគារទេ។ ដូចនេះ ក្រុមហ៊ុនរួម ឬធនាគារមិនបានផ្លាស់ប្តូរគោលការណ៍គណនេយ្យរបស់ខ្លួន ឬធ្វើនិយ័តកម្មត្រឡប់ក្រោយ ដោយសារការអនុវត្តស្តង់ដារទាំងនោះទេ។

ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព័ត៌មានហិរញ្ញវត្ថុមិនពេញលេញរួមរបស់ក្រុមហ៊ុនរួម និងរបាយការណ៍ហិរញ្ញវត្ថុមិនពេញលេញដោយឡែករបស់ធនាគារ ត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗមិនពេញលេញរួម និងដោយឡែក និងលំហូរសាច់ប្រាក់មិនពេញលេញរួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រចាំការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមិនពេញលេញរួម និងដោយឡែកនីមួយៗ ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការលបរិច្ឆេទរាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រា ក្នុងលទ្ធផលលម្អិតផ្សេងៗ។

គិតត្រឹមកាលបរិច្ឆេទរាយការណ៍ អត្រាប្តូរ និង អត្រាថ្ងៃបិទបញ្ជី គឺផ្អែកលើអត្រាប្តូរប្រាក់ដូចខាងក្រោមគឺ ១ ដុល្លារអាមេរិក ស្មើនឹង៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
អត្រាប្តូរ	៤.០៥៩ រៀល	៤.០៧៧ រៀល

ធនាគារ ភ្នំពេញ ពាណិជ្ជ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

**២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)
ការបង្ហាញជាប្រាក់រៀល (ត)**

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អត្រាបិទបញ្ជី	៤.០៤៥ រៀល	៤.០៤៥ រៀល

**៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ
ព្រឹត្តិការណ៍ដែលបានកើតឡើង ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖**

ផលប៉ះពាល់បណ្តាលមកពី COVID-19 ចំពោះការថយចុះតម្លៃ

ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងព្រឹត្តិការណ៍ឆ្លងរាលដាលក្នុងសហគមន៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ សេដ្ឋកិច្ចក្នុងប្រទេសកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំងឥណទានអតិថិជន។ ដូច្នេះ គណៈគ្រប់គ្រងបន្តធ្វើបច្ចុប្បន្នភាពលើប៉ាន់ប៉ាន់ត្រៃនៃសំវិធានធនសម្រាប់ការខាតបង់រំពឹងទុក ដើម្បីឆ្លុះបញ្ចាំងអំពីលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងទម្លាក់គុណភាពកម្រិតរបស់អតិថិជនកម្ចីសម្រាប់គោលបំណងក្នុងការគណនាកឥណទានខាតបង់រំពឹងទុក លើចំនួនឥណទានអតិថិជនបន្ថែមដែលត្រូវរៀបចំឡើងវិញ ចំពោះអ្នកដែលជួបប្រទះផលវិបាកផ្នែកហិរញ្ញវត្ថុដោយសារតែការឆ្លងក្នុងសហគមន៍ ដែលបណ្តាលឱ្យការថយចុះតម្លៃបន្ថែមនៅក្នុងការិយបរិច្ឆេទនេះ។

ក្រៅពីការកត់ត្រាការខាតពីការថយចុះតម្លៃបន្ថែម គណៈគ្រប់គ្រងយល់ឃើញថា សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារអាចមានភាពយឺតយ៉ាវ ក្នុងរយៈពេលខ្លីនេះ ប៉ុន្តែនឹងមិនបណ្តាលឱ្យក្រុមហ៊ុនមានបញ្ហាផ្នែកនិរន្តរភាពអាជីវកម្មទេ ដោយយោងទៅតាមទំហំនៃប្រតិបត្តិការ កម្រិតនៃប្រាក់ចំណេញនាពេលបច្ចុប្បន្ន និងទំហំសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនរួម និងធនាគារ។

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន និងការសន្មត ពាក់ព័ន្ធនាពេលអនាគត។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗផ្សេងទៀត ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម និងធនាគារ និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនច្បាស់លាស់ គឺដូចគ្នាជាមួយនឹងការអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែរ។

៥. ប្រាក់ចំណូល និងព័ត៌មានតាមផ្នែក

ក្រុមហ៊ុនរួម និងធនាគារមានផ្នែកដែលត្រូវវាយការណ៍តែមួយគត់គឺ ចំណូលសេវាធនាគារ។ ប្រធានដែលជាអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា “ក្រុមគណៈគ្រប់គ្រង”) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលវាយការណ៍អំពីផ្នែកនៃចំណូលសេវាធនាគារទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងក៏ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនពន្ធ និងប្រាក់ចំណេញសុទ្ធទាំងមូល រៀបរៀងការិយបរិច្ឆេទមុនៗផងដែរ។

ធនាគារ ភ្នំពេញ កាណិជ្វ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៦. ឥណទានអតិថិជន

ក) លម្អិតអំពីឥណទានអតិថិជន៖

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានអតិថិជនតាមថ្លៃដើមដករំលស់	៧២៦.៣២២.២៧៤	២.៩៣៧.៩៧៣.៥៩៨	៧២២.៤១២.៥២៥	២.៩២២.១៥៨.៦៦៤	៧៣២.៥៥៤.៨៤១	២.៩៦៣.១៨៤.៣៣២	៧២៨.៦៤៥.២៣៣	២.៩៤៧.៣៦៩.៩៦៨
ដក៖ សិទ្ធិធនធានសម្រាប់ការខាតបង់ឥណទាន រំពឹងទុក	(២.៨៥៥.៤១៤)	(១១.៥៥០.១៥០)	(១.០៩០.៤៥៦)	(៤.៤១០.៨៩៥)	(២.៨៥៧.៨៤៦)	(១១.៥៥៩.៩៨៧)	(១.០៩១.៥៩៩)	(៤.៤១៥.៥១៨)
ឥណទានអតិថិជនសុទ្ធ	៧២៣.៤៦៦.៨៦០	២.៩២៦.៤២៣.៤៤៨	៧២១.៣២២.០៦៩	២.៩១៧.៧៤៧.៧៦៩	៧២៩.៦៩៦.៩៩៥	២.៩៥១.៦២៤.៣៤៥	៧២៧.៥៥៣.៦៣៤	២.៩៤២.៩៥៤.៤៥០

ខ) សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	១.៧១៤.៧០០	៦.៩៣៥.៩៦២	១៩៣.៦៦៨	៧៨៣.៣៨៧	១.៧១៧.១៣២	៦.៩៤៥.៧៩៩	១៩៤.៨១១	៧៨៨.០១០
ECL ពេញមួយអាយុកាល -ឥណទានមិនមាន ការថយចុះតម្លៃ (ដំណាក់កាលទី២)	១៦៤.១៧៥	៦៦៤.០៨៨	៨៥.១២៧	៣៤៤.៣៣៩	១៦៤.១៧៥	៦៦៤.០៨៨	៨៥.១២៧	៣៤៤.៣៣៩
Lifetime ECL - ឥណទានមានការថយចុះតម្លៃ (ដំណាក់កាលទី៣)	៩៧៦.៥៣៩	៣.៩៥០.១០០	៨១១.៦៦១	៣.២៨៣.១៦៩	៩៧៦.៥៣៩	៣.៩៥០.១០០	៨១១.៦៦១	៣.២៨៣.១៦៩
	២.៨៥៥.៤១៤	១១.៥៥០.១៥០	១.០៩០.៤៥៦	៤.៤១០.៨៩៥	២.៨៥៧.៨៤៦	១១.៥៥៩.៩៨៧	១.០៩១.៥៩៩	៤.៤១៥.៥១៨

ធនាគារ ភ្នំពេញ កាណិជ្វ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

៧. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារគឺជាភាគីអ្នកជួល។

ក្រុមហ៊ុនរួម និងធនាគារបានជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេល កំណត់ចាប់ពី១ឆ្នាំ រហូតដល់២០ឆ្នាំ។

i) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>								
ទីតាំងការិយាល័យ	១០.៨៣៥.៧១៩	៤៣.៨៣០.៤៨៣	៩.៤១៧.៦៤៩	៣៨.០៩៤.៣៩០	១៩.៨៣២.២២៧	៨០.២២១.៣៥៨	១៨.៥៧៧.៧២៨	៧៥.១៤៦.៩១០
ទីតាំងទូរស័ព្ទ	១៥៤.២៦៩	៦២៤.០១៨	១៦៨.៩២៦	៦៨៣.៣០៦	១៥៤.២៦៩	៦២៤.០១៨	១៦៨.៩២៦	៦៨៣.៣០៦
ក្តារបិទផ្សព្វផ្សាយ	៥២.៥៥៦	២១២.៥៨៩	៩៥.៨៧២	៣៨៧.៨០២	៥២.៥៥៦	២១២.៥៨៩	៩៥.៨៧២	៣៨៧.៨០២
ម៉ាស៊ីនភ្លើង	១៣០.១៧២	៥២៦.៥៤៦	៥៧.៥៦១	២៣២.៨៣៤	១៣០.១៧២	៥២៦.៥៤៦	៥៧.៥៦១	២៣២.៨៣៤
យានយន្ត	១៣៧.៩១៥	៥៥៧.៨៦៦	៤០.១៧៦	១៦២.៥១២	១៣៧.៩១៥	៥៥៧.៨៦៦	៤០.១៧៦	១៦២.៥១២
	<u>១១.៣១០.៦៣១</u>	<u>៤៥.៧៥១.៥០២</u>	<u>៩.៧៨០.១៨៤</u>	<u>៣៩.៥៦០.៨៤៤</u>	<u>២០.៣០៧.១៣៩</u>	<u>៨២.១៤២.៣៧៧</u>	<u>១៨.៩៨០.២៦៣</u>	<u>៧៦.៦១៣.៣៦៤</u>
<i>បំណុលភតិសន្យា</i>								
រយៈពេលខ្លី	៣.៨២៩.៧៩០	១៥.៤៩១.៥០១	២.១១៨.៦១៩	៨.៥៦៩.៨១៤	៣.៨២៩.៧៩០	១៥.៤៩១.៥០១	២.១១៨.៦១៩	៨.៥៦៩.៨១៤
រយៈពេលវែង	៧.៩៥០.៦៦៨	៣២.១៦០.៤៥២	៨.០៧១.២២២	៣២.៦៤៨.០៩៣	១៧.៧៣៨.២៦៥	៧១.៧៥១.២៨១	១៧.៩៧៥.៥២៧	៧២.៧១១.០០៧
	<u>១១.៧៨០.៤៥៨</u>	<u>៤៧.៦៥១.៩៥៣</u>	<u>១០.១៨៩.៨៤១</u>	<u>៤១.២១៧.៩០៧</u>	<u>២១.៥៦៨.០៥៥</u>	<u>៨៧.២៤២.៧៨២</u>	<u>២០.០៩៤.១៤៦</u>	<u>៨១.២៨០.៨២១</u>

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បានបន្ថែមក្នុងអំឡុងការិយបរិច្ឆេទរបស់ក្រុមហ៊ុនរួម និងធនាគារ មានទឹកប្រាក់ចំនួន ៣.៣៧៧.១៣៣ ដុល្លារអាមេរិក (ឆ្នាំ២០២០៖ ៥.២៤០.៤៨២ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ កាណិជ្វ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែមីនា ឆ្នាំ២០២១**

៧. **កតិសន្យា (ត)**

ii) **ចំណូលទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ**

	ព័ត៌មានហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែមីនា ឆ្នាំ២០២១				ព័ត៌មានហិរញ្ញវត្ថុដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែមីនា ឆ្នាំ២០២១			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>								
ទីតាំងការិយាល័យ	៤៣៦.៦៦៨	១.៧៧២.៤៣៦	៤៦៣.២៧២	១.៨៨២.៧៣៩	៦០០.២៤០	២.៤៣៦.៣៧៤	៥៥៩.៨៧៨	២.២៧៥.៣៤៦
ទីតាំងទូរទស្សន៍ ATM	៣៨.៣២៩	១៥៥.៥៧៧	២៦.៨៩៨	១០៩.៣១៣	៣៨.៣២៩	១៥៥.៥៧៧	២៦.៨៩៨	១០៩.៣១៣
ក្តារបិទផ្សព្វផ្សាយ	៤៣.៣១៦	១៧៥.៨២០	៤២.២៥៧	១៧១.៧៣២	៤៣.៣១៦	១៧៥.៨២០	៤២.២៥៧	១៧១.៧៣២
ម៉ាស៊ីនភ្លើង	៣៧.២០២	១៥១.០០៣	៣៩.៩៨៨	១៦២.៥១១	៣៧.២០២	១៥១.០០៣	៣៩.៩៨៨	១៦២.៥១១
យានយន្ត	៣៩.៤១២	១៥៩.៩៧៣	៤៤.១៤៦	១៧៩.៤០៩	៣៩.៤១២	១៥៩.៩៧៣	៤៤.១៤៦	១៧៩.៤០៩
	<u>៥៩៤.៩២៧</u>	<u>២.៤១៤.៨០៩</u>	<u>៦១៦.៥៦១</u>	<u>២.៥០៥.៧០៤</u>	<u>៧៥៨.៤៩៩</u>	<u>៣.០៧៨.៧៤៧</u>	<u>៧១៣.១៦៧</u>	<u>២.៨៩៨.៣១១</u>
ចំណាយការប្រាក់	១១១.៦៩៤	៤៥៣.៣៦៦	៦១.៤៧១	២៤៩.៨១៨	២០១.៩៨៥	៨១៩.៨៥៧	១១៦.២១៤	៤៧២.២៩៤
ចំណាយពាក់ព័ន្ធនឹងកតិសន្យា រយៈពេលខ្លី និង កតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុងចំណាយប្រតិបត្តិ ការផ្សេងៗ)	២០.០៩៦	៨១.៥៧០	២៣.១៧៧	៩៤.១៩១	២០.០៩៦	៨១.៥៧០	២៣.១៧៧	៩៤.១៩១
ចំណាយសរុបពាក់ព័ន្ធនឹងកតិសន្យា	<u>១៣១.៧៩០</u>	<u>៥៣៤.៩៣៦</u>	<u>៨៤.៦៤៨</u>	<u>៣៤៤.០០៩</u>	<u>២២២.០៨១</u>	<u>៩០១.៤២៧</u>	<u>១៣៩.៣៩១</u>	<u>៥៦៦.៤៨៥</u>

លំហូរសាច់ប្រាក់ចេញសរុបរបស់កតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ខែមីនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ៨៥៣.៤៥១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០៖ ៦៤៩.២៦៨ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ កាណិជ្វ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៨. ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះប្រព្យសកម្មហិរញ្ញវត្ថុ

	ព័ត៌មានហិរញ្ញវត្ថុរួម សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ				ព័ត៌មានហិរញ្ញវត្ថុដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	
	ឡានរេមេរិក	ពាន់រៀល	ឡានរេមេរិក	ពាន់រៀល	ឡានរេមេរិក	ពាន់រៀល	ឡានរេមេរិក	ពាន់រៀល
ខាតបណ្តាលពីការថយចុះតម្លៃ (ECL)៖								
ឥណទានអតិថិជន	១.៧៦៣.០២៧	៧.១៥៦.១២៦	២៣៨.៩៨៦	៩៧១.២៣៩	១.៧៦៤.៣១៦	៧.១៦១.៣៥៩,០០	២៣៩.២៦៩	៩៧២.៣៨៩
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	៣១.៤០៩	១២៧.៤៨៩	៣៤១	១.៣៨៦	៣១.៤០៩	១២៧.៤៨៩	៣៤១	១.៣៨៦
	<u>១.៧៩៤.៤៣៦</u>	<u>៧.២៨៣.៦១៥</u>	<u>២៣៩.៣២៧</u>	<u>៩៧២.៦២៥</u>	<u>១.៧៩៥.៧២៥</u>	<u>៧.២៨៨.៨៤៨</u>	<u>២៣៩.៦១០</u>	<u>៩៧៣.៧៧៥</u>

ធនាគារ ភ្នំពេញ ពាណិជ្ជ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៩. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាពអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនរួម និងធនាគារបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយបំផុតមក។

(ក) ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របក្រុមហ៊ុនរួម និងធនាគារបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារដែលត្រូវបានវាស់វែង និងត្រូវបានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមមូលដ្ឋានដែលបានកើតឡើង៖

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	ព័ត៌មានហិរញ្ញវត្ថុរួម			
	កម្រិត ១	កម្រិត ២	កម្រិត ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	១៥៨.៨៧១	-	២១.៨១៨	១៨០.៦៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៥៨.៨៧១	-	២១.៨១៨	១៨០.៦៨៩
គិតជាពាន់រៀល	៦៤២.៦៣៣	-	៨៨.២៥៤	៧៣០.៨៨៧

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)

មូលបត្រកម្មសិទ្ធិ	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
គិតជាពាន់រៀល	៥៧៧.០២៣	-	៨៨.២៥៤	៦៦៥.២៧៧

ធនាគារ ភ្នំពេញ ពាណិជ្ជ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

៩. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមនៃតម្លៃសមស្រប (ត)

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសម ស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	១៥៨.៨៧១	-	២១.៨១៨	១៨០.៦៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៥៨.៨៧១	-	២១.៨១៨	១៨០.៦៨៩
<i>គិតជាពាន់រៀល</i>	៦៤២.៦៣៣	-	៨៨.២៥៤	៧៣០.៨៨៧

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសម ស្របក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
<i>គិតជាពាន់រៀល</i>	៥៧៧.០២៣	-	៨៨.២៥៤	៦៦៥.២៧៧

កម្រិត ១ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍ និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលដាក់លក់សម្រាប់អង្គភាពណាមួយ ។ ប្រសិនបើទិន្នន័យដាក់លក់ទាំងអស់ ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យដាក់លក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣១ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការវាស់វែងឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមស្រប

ទ្រព្យសកម្មហិរញ្ញវត្ថុរូបស់ក្រុមហ៊ុនរួម និងធនាគារតាម FVOCI ជាការវិនិយោគមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ផ្អែកតាមតម្លៃលក់ក្នុងទីផ្សារ មាននៅផ្សារមូលបត្រកម្មសិទ្ធិ ហើយតម្លៃបច្ចុប្បន្ន និងអត្រាអប្បហារដែលត្រូវបានប្រើប្រាស់ ត្រូវបានធ្វើនិយ័តកម្មសម្រាប់ហានិភ័យឥណទានរបស់បដិភាគី ឬ ផ្ទាល់ខ្លួន។

(គ) ការវាស់វែងតម្លៃសមស្របដោយប្រើទិន្នន័យជាក់លាក់មិនរលេចអន្តរាគមន៍ (កម្រិត៣)

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺជាការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា ("CBC") ដែលត្រូវរវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុរវាស់វែងតាម FVOCI។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រ ហើយក្រុមហ៊ុនរួមនិងធនាគារចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

តម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បហារដែលបានប្រើប្រាស់ ត្រូវបានកែតម្រូវទៅតាមហានិភ័យឥណទានរបស់បដិភាគី ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។ មិនមានការកត់ត្រាចំណេញ/ខាតនៅក្នុង លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្រប ប្រហាក់ប្រហែលនឹងតម្លៃយោង។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មិនមានការកត់ត្រាសំវិធានធនបាត់បង់សម្រាប់ FVOCI នេះទេ។

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរូបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត
តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ និងធនាគារផ្សេងទៀត មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទានអតិថិជន
ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទានអតិថិជនរយៈពេលវែងអាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

ធនាគារ ភ្នំពេញ ពាណិជ្ជ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ សង្ខេបបណ្តោះអាសន្ន និងដោយឡែករបស់ធនាគារ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប (ត)

(iii) ប្រាក់បញ្ញើរបស់អតិថិជនពីធនាគារ និងមិនមែនធនាគារ

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើរបស់អតិថិជនដែលមិនមានកាលកំណត់ រួមមានប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) បំណុលកតិសន្យា

តម្លៃសមស្របប៉ាន់ស្មាននៃបំណុលកតិសន្យាដែលមានកាលកំណត់តិចជាង១ឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោង។ ចំពោះបំណុលកតិសន្យាផ្សេងៗទៀត ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង តម្លៃសមស្របរបស់វាត្រូវបានប៉ាន់ស្មាន ផ្អែកទៅតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាកំណើនប្រាក់កម្ចីលើទីផ្សារ។

(v) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

(vii) មូលបត្របំណុលដែលបានបោះផ្សាយ

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចអង្កេតបាន នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វាមិនត្រូវបានជួញដូរយ៉ាងសកម្មទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាលើទីផ្សារ។